



របាយការណ៍ប្រចាំឆ្នាំ ២០១៣



មាតិកា



<u>ទស្សនៈវិស័យ និងបេសកកម្ម</u>	០១
<u>សារពីប្រធានក្រុមប្រឹក្សា</u>	០២
<u>សារពីអគ្គនាយិកា</u>	០៤
<u>សមិទ្ធផលសំខាន់ៗ</u>	០៦
<u>រចនាសម្ព័ន្ធគ្រប់គ្រង</u>	១០
<u>របាយការណ៍ហិរញ្ញវត្ថុរបស់សវនករឯករាជ្យ</u>	១១
<u>សេចក្តីប្រកាសរបស់សវនករឯករាជ្យ</u>	១៦
<u>របាយការណ៍ហិរញ្ញវត្ថុ</u>	១៨
<u>តារាងតុល្យការ</u>	១៨
<u>របាយការណ៍លទ្ធផល</u>	១៩
<u>របាយការណ៍បម្រែបម្រួលមូលធន</u>	២០
<u>របាយការណ៍លំហូរសាច់ប្រាក់</u>	២១
<u>សកម្មភាពបុគ្គលិក</u>	២២



**របាយការណ៍
ប្រចាំឆ្នាំ ២០១៣**

ទស្សនៈវិស័យ និងបេសកកម្ម



ទស្សនៈវិស័យ

ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏មានទំនុកចិត្តមួយ ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាក្នុងការកែលម្អជីវភាពរស់នៅ តាមរយៈការទទួលយកសេវាឥណទានពី **គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ** ។

បេសកកម្ម

បេសកកម្មរបស់ពួកយើង គឺផ្តោតទៅលើការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដ៏ទូលាយដល់សហគ្រិនខ្នាតតូច និងមធ្យមដែលជាប្រជាកសិករ សិប្បករ និងពាណិជ្ជករ ប្រកបដោយសមត្ថភាព និរន្តរភាព និងធានានូវអត្ថប្រយោជន៍ខ្ពស់ជូនភាគទុនិក បុគ្គលិក និងសង្គមជាតិទាំងមូល ។

សារពីប្រធានក្រុមប្រឹក្សាភិបាល

ក្នុងឆ្នាំ២០១៣នេះ សេដ្ឋកិច្ចកម្ពុជាបានចាប់ផ្តើមងើបឡើងវិញក្នុងអត្រាកំណើន ៧.៦% បន្ទាប់ពីរងនូវផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០០៨ ។ ការងើបឡើងវិញនេះ គឺបណ្តាលមកពីភាពរីកចំរើននៃវិស័យធុរកិច្ចចំនួនដូចជា សំណង់ និងទេសចរណ៍ ។ ទន្ទឹមនឹងនេះវិស័យហិរញ្ញវត្ថុ ជាពិសេស មីក្រូហិរញ្ញវត្ថុ នៅតែមានតួនាទីសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។ តាមរយៈរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងដំណាច់ឆ្នាំ២០១៣នេះ សមតុល្យឥណទានសរុបមានចំនួន ១,៩៧៨លានដុល្លារអាមេរិក និងអតិថិជនប្រមាណ ១,៩០១,១៥៣នាក់ ។ ដែលក្នុងនោះអតិថិជនជាស្ត្រីមានចំនួនប្រមាណ ៦០% ។ ប្រជាជនកម្ពុជាមិនត្រឹមតែប្រើប្រាស់ឥណទានសំរាប់ជាទុនក្នុងការប្រកបអាជីវកម្ម និងប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ពួកគាត់ថែមទាំងបានសន្សំទៀតផង ។ ប្រាក់សន្សំមានចំនួន ២,០៨៨លានដុល្លារអាមេរិក ហើយចំនួនអតិថិជនដែលបានដាក់ប្រាក់សន្សំគឺប្រមាណ ២លាននាក់ ។ អនុបាតឥណទានមិនដំណើរការបានធ្លាក់មកនៅត្រឹម ០.៨៦% ។

ទន្ទឹមនឹងការរីកចំរើននៃវិស័យមីក្រូហិរញ្ញវត្ថុនេះ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុក៏ រីកចំរើនគួរឲ្យកត់សម្គាល់ដែរ ។ នៅដំណាច់ឆ្នាំ២០១៣នេះ ខេមា ទទួលបានប្រាក់ចំណេញប្រមាណ១៥៨,៥៤៨ដុល្លារអាមេរិក ដែលកើនឡើងប្រមាណ៥៧.១៤ភាគរយបើធៀបនឹងឆ្នាំ ២០១២ ។ ទ្រព្យសកម្មសរុបរបស់ ខេមា កើនឡើងពី ២,៧៣១,៣២៧ដុល្លារអាមេរិក ទៅ ៤,៣០៨,០៧០ដុល្លារអាមេរិក ។ ទាំងនេះបង្ហាញឲ្យឃើញថា ខេមា កំពុងតែបោះជំហានទៅមុខក្នុងទិសដៅដ៏ជាក់លាក់មួយ ដើម្បីប្រណាំងប្រជែងដណ្តើមទីផ្សារឥណទាន ។


ជាមួយគ្នានឹងការរីកចំរើននៃប្រតិបត្តិការឥណទាន ខេមាបានពង្រឹងបន្ថែមទៀតនូវ គុណភាពនៃកញ្ចប់ឥណទាននិងបង្កើនការត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើការវាយតម្លៃឥណទាន។ ខេមា បានធ្វើចំណាត់ថ្នាក់ឥណទានស្របទៅតាមការកំណត់របស់ធនាគារជាតិនៃកម្ពុជា និងគោរពទៅតាមច្បាប់ព្រមទាំងបទបញ្ញត្តិផ្សេងៗរបស់ព្រះរាជាណាចក្រកម្ពុជា ។

សារពីប្រធានក្រុមប្រឹក្សាភិបាល

ចុងបញ្ចប់, តាំងនាមឲ្យភាគទុនិក និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ខេមា ខ្ញុំសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិក ទាំងអស់ដែលជានិច្ចជាកាលតែងតែខិតខំធ្វើការងារ និងចូលរួមចំណែកធ្វើឲ្យ ខេមា ទទួលបានជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ ។

សូមទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ!

ប្រធានក្រុមប្រឹក្សាភិបាល



បែនសុន សម័យ

ភ្នំពេញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង ព្រមទាំងទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ។ កត្តានេះបានជំរុញឲ្យចំនួននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនឡើងជារៀងរាល់ឆ្នាំ ហើយធ្វើការប្រកួតប្រជែងជាមួយគ្នាប្រកបដោយវិជ្ជាជីវៈ ក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីធនាគារជាតិនៃកម្ពុជា និងទទួលបាននូវការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។ ក្នុងបរិយាកាសនៃការប្រកួតប្រជែងនេះ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅតែប្រកាន់ជំហររឹងមាំក្នុងការផ្តល់សេវាកម្មដ៏ល្អ និងឆាប់រហ័សជូនអតិថិជន ព្រមទាំងរក្សាឲ្យនូវបាននូវគុណភាពនៃកញ្ចប់ឥណទានរបស់ខ្លួន ។

នៅក្នុងឆ្នាំ២០១៣នេះ ខេមា មានអតិថិជនសកម្មចំនួន ៧៩២ នាក់ ក្នុងភូមិចំនួន ២១៩ភូមិ ក្នុងខេត្តកណ្តាល និងភ្នំពេញ ។ សមតុល្យឥណទានសរុបមាន ៣,៥៦៤,៩១៥ដុល្លារអាមេរិក គឺកើនឡើងប្រមាណជា ៣០% ធៀបនឹងឆ្នាំ២០១២ ។ សមិទ្ធផលហិរញ្ញវត្ថុសំខាន់ៗដែលខេមា សម្រេចបានក្នុងឆ្នាំ២០១៣ នេះគឺទ្រព្យសកម្មមានចំនួន ៤,៣០៨,០៧០ដុល្លារអាមេរិកគឺកើនឡើងប្រមាណ១,៥៧៦,៧៤៣ដុល្លារអាមេរិកធៀបនឹងឆ្នាំ២០១២ ។ ចំណូលការប្រាក់សុទ្ធកើនឡើង៤៤២,៥៤៧ដុល្លារអាមេរិកធៀបនឹងឆ្នាំ២០១២ ដែលមានចំនួនត្រឹមតែ២៥០,០៦៦ ដុល្លារអាមេរិក ។ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួចមានចំនួន ១៥៨,៥៤៨ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ។ ចំណេញទទួលបានពីទ្រព្យសកម្មមានចំនួន ៣.៦៨% ឯចំណេញទទួលបានពីមូលនិធិភាគទុនិកមានចំនួន១៥.០៥% ។ ទាំងអស់នេះបង្ហាញអំពីប្រតិបត្តិការដ៏ល្អ និងដោយរលូនរបស់ ខេមា ក្នុងការផ្តល់ឥណទានជូនអតិថិជន។

ឆ្លើយតបទៅនឹងភាពរីកចម្រើននៃផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការណ៍ឥណទាន និងគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ និងត្រឹមត្រូវ ផ្នែកព័ត៌មានវិទ្យានៃគ្រឹះស្ថានរបស់យើងបានរៀបចំនូវកម្មវិធីមួយចំនួន ដែលអនុញ្ញាតឲ្យយើងបញ្ចូលទិន្នន័យជាភាសាខ្មែរបាន និងទាញយកនូវរបាយការណ៍ផ្សេងៗជាភាសាខ្មែរ ។

សមិទ្ធផលទាំងនេះអាចលេចជារូបរាងបាន គឺដោយសារបុគ្គលិករបស់ ខេមា មានវិជ្ជាជីវៈត្រឹមត្រូវ មានក្រមសីលធម៌ល្អ អត់ធ្មត់ខ្សោយចិត្តក្នុងការងារ ។ នេះគឺជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ខេមា ។ ដើម្បីបង្កើននូវតម្លៃនៃធនធាននេះបន្តទៅទៀត

បុគ្គលិកត្រូវបានលើកទឹកចិត្តឲ្យបន្តអាហារូបករណ៍ និងចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយ ខេមា និងស្ថាប័នផ្សេងៗដែលជាដៃគូរបស់ខេមា ។

ឆ្លងតាមរយៈនេះ នាងខ្ញុំមានសុទិដ្ឋិនិយមថាក្នុងឆ្នាំ២០១៤ ខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងថែមទៀត ហើយវិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាចលករដ៏សំខាន់ក្នុងការបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ។ ស្របគ្នានេះដែរ ខេមា នឹងបន្តបំពេញបេសកកម្មរបស់ខ្លួនដោយប្រុងប្រយ័ត្ន ដើម្បីសម្រេចបាននូវជោគជ័យថែមមួយកម្រិតទៀត ។ ខេមាបានកំណត់គោលដៅនៅឆ្នាំ២០១៤ ខាងមុខនេះ នូវសមតុល្យឥណទានចំនួន ៥,០០០,០០០ ដុល្លារអាមេរិក ជាមួយនឹងអនុបាតឥណទានមិនដំណើរ ការតូចជាង ១%។

នាងខ្ញុំសូមឆ្លៀតឱកាសថ្លែងអំណរគុណជូនចំពោះបុគ្គលិកទាំងអស់ចំពោះភាពស្មោះត្រង់ក្នុងការងារ និងការខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ខេមា ។ ខ្ញុំក៏សូមអរគុណផងដែរចំពោះអតិថិជនដៃគូហិរញ្ញវត្ថុទាំងអស់របស់ ខេមា ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រគ្រប់សកម្មភាពរបស់ ខេមា ។

ជាចុងក្រោយ នាងខ្ញុំសូមបង្ហាញជូននូវបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មសម្រាប់ដំណាច់ឆ្នាំ២០១៣ របស់ខេមា ។ នាងខ្ញុំសង្ឃឹមថាបាយការណ៍នេះ នឹងបង្ហាញជូនកាន់តែច្បាស់អំពីសកម្មភាព និងលទ្ធផល ដែលខេមាសម្រេចបានក្នុងឆ្នាំ២០១៣នេះ ។

ដោយការគោរពដ៏ស្មោះស្ម័គ្រអំពីនាងខ្ញុំ

អគ្គនាយិកា



ឌីត នីតា

ភ្នំពេញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤


ចំណុចសំខាន់ៗ ផ្នែកប្រតិបត្តិការ	២០១០	២០១១	២០១២	២០១៣
ចំនួនបុគ្គលិកសរុប	១១	១៨	៣០	៣៣
ចំនួនបុគ្គលិកផ្នែកឥណទាន	៣	៦	១០	១៥
ចំនួនភូមិ	២៩	៦២	១៦៥	១៩៧
ចំនួនអ្នកខ្ចីសកម្ម	៣៨	២០៥	៦២១	៧៩២
បរិមាណឥណទាន (ដុល្លារ)	១៤០,៣៣២	៥៧១,២៣៧	២,៤៦៧,២៩៣	៣,៥៦៤,៩១៥
បរិមាណឥណទានឯកត្តជន	១៤០,៣៣២	៥៦៧,៥៩២	២,៤១០,៨៦៤	៣,៥៣៥,០៤៦
បរិមាណឥណទានម៉ូតូ	-	-	៥២,៧៧៣	២១,៤៣៥
បរិមាណឥណទានបុគ្គលិក	-	៣,៦៤៥	៣,៦៥៦	៨,៤៣៤
ចំណុចសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ				
ទ្រព្យសកម្ម	៣២៤,០៩២	៦៣៩,៤៣៨	២,៧៣១,៣២៧	៤,៣០៨,០៧០
ទ្រព្យអកម្ម	៥៣	៣១២,១៩៦	១,៨៣៦,១៣៩	៣,២៥៤,៣៣២
ទ្រព្យម្ចាស់ភាគទុនិក	៣២៤,០៣៩	៣២៧,២៤២	៨៩៥,១៨៨	១,០៥៣,៧៣៨
មូលធនវិនិយោគ	៣៥០,០០០	៣៥០,០០០	៨៥០,០០០	៨៥០,០០០
ប្រាក់ចំណេញសុទ្ធរក្សាទុក	-២៥,៩៦១	-២២,៧៥៨	៤៥,១៨៨	២០៣,៧៣៧.៦៣
ចំណូលការប្រាក់សុទ្ធ	៥,០៤៥	៨០,៨១៧	២៥០,០៦៦	៤៤២,៥៤៧
ចំណូលការប្រាក់	៥,០៤៥	៩៥,៤៩៩	៣៥០,៩៦៥	៦៤០,៨០១
ចំណាយការប្រាក់	-	-១៤,៦៨២	-១០០,៩០០	-១៩៨,២៥៤
ចំណេញ/ខាតបានពីប្រតិបត្តិការ	-២៥,៩២៦	៨,៨៥៣	១១១,១៦៤	២០៩,០៣៤
ចំណូលមិនមែនការប្រាក់	២៥៦	៤,៤៣០	៩,៨៩៦	២៥,២២៦
ចំណាយបុគ្គលិក	-១០,១៥៩.០០	-៣៥,៣៩៥.០០	-៧៤,៤៥២.០០	-១១២,៣៩៨.១២
ចំណាយប្រតិបត្តិការ និងផ្សេងៗ	-១៩,៦៧២.០០	-៣៧,១៣៣.០០	-៦៩,២២៨.០០	-១២៤,៨២២.០០
ចំណាយលើការដកវិលស្រវឹង	-១,៣៩៦.០០	-៣,៨៦៦.០០	-៥,១១៨.០០	-២១,៥១៨.០៥
ចំណេញ/ខាតមុនបង់ពន្ធ	-២៥,៩២៦	៤,២១៥	៧៨,៦២៦	១៩៨,១៨៥
ចំណេញ/ខាត សុទ្ធ	-២៥,៩៦១	៣,២០៣	៦៧,៩៤៧	១៥៨,៥៤៨
ចំណេញ/ខាតធៀបនឹងទ្រព្យសកម្ម	-៨.០១%	០.៥០%	២.៤៩%	៣.៦៨%
ចំណេញ/ខាតធៀបនឹងទ្រព្យម្ចាស់	-៨.០១%	០.៩៨%	៧.៥៩%	១៥.០៥%
ទំហំហានិភ័យឥណទាន	០.៨២%	៩.៩៤%	០.៦៨%	១.២៩%
លទ្ធភាពអចប្រតិបត្តិការខ្ពស់	០.០០%	៤៥.៨២%	៨៣.៣១%	៩៩.៩៧%

សមិទ្ធផលសំខាន់ៗ


របាយការណ៍ប្រៀបធៀប

ចំណុចសំខាន់ៗ ផ្នែកប្រតិបត្តិការ	២០១២	២០១៣	# ផ្លាស់ប្តូរ	% ផ្លាស់ប្តូរ
ចំនួនបុគ្គលិកសរុប	៣០	៣៣	៣	៩.០៩%
ចំនួនបុគ្គលិកផ្នែកឥណទាន	១០	១៥	៥	៣៣.៣៣%
ចំនួនភូមិ	១៦៥	១៩៧	៣២	១៦.២៤%
ចំនួនអ្នកខ្ចីសកម្ម	៦២១	៧៩២	១៧១	២១.៥៩%
បរិមាណឥណទាន (ដុល្លារ)	២,៤៦៧,២៩៣	៣,៥៦៤,៩១៥	១,០៩៧,៦២២	៣០.៧៩%
បរិមាណឥណទានឯកត្តជន	២,៤១០,៨៦៤	៣,៥៣៥,០៤៦	១,១២៤,១៨២	៣១.៨០%
បរិមាណឥណទានម៉ូតូ	៥២,៧៧៣	២១,៤៣៥	-៣១,៣៣៨	-១៤៦.២០%
បរិមាណឥណទានបុគ្គលិក	៣,៦៥៦	៨,៤៣៤	៤,៧៧៨	៥៦.៦៥%
ចំណុចសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ				
ទ្រព្យសកម្ម	២,៧៣១,៣២៧	៤,៣០៨,០៧០	១,៥៧៦,៧៤៣	៣៦.៦០%
ទ្រព្យអកម្ម	១,៨៣៦,១៣៩	៣,២៥៤,៣៣២	១,៤១៨,១៩៣	៤៣.៥៨%
ទ្រព្យម្ចាស់ភាគទុនិក	៨៩៥,១៨៨	១,០៥៣,៧៣៨	១៥៨,៥៥០	១៥.០៥%
មូលធនវិនិយោគ	៨៥០,០០០	៨៥០,០០០	០	០.០០%
ប្រាក់ចំណេញសុទ្ធក្រុមហ៊ុន	៤៥,១៨៨	២០៣,៧៣៨	១៥៨,៥៥០	៧៧.៨២%
ចំណូលការប្រាក់សុទ្ធ	២៥០,០៦៦	៤៤២,៥៤៧	១៩២,៤៨១	៤៣.៤៩%
ចំណូលការប្រាក់	៣៥០,៩៦៥	៦៤០,៨០១	២៨៩,៨៣៦	៤៥.២៣%
ចំណាយការប្រាក់	-១០០,៩០០	-១៩៨,២៥៤	-៩៧,៣៥៤	៤៩.១១%
ចំណេញ/ខាតបានពីប្រតិបត្តិការ	១១១,១៦៤	២០៩,០៣៤	៩៧,៨៧០	៤៦.៨២%
ចំណូលមិនមែនការប្រាក់	៩,៨៩៦	២៥,២២៦	១៥,៣៣០	៦០.៧៧%
ចំណាយបុគ្គលិក	-៧៤,៤៥២.០០	-១១២,៣៩៨	-៣៧,៩៤៦	៣៣.៧៦%
ចំណាយប្រតិបត្តិការ និងផ្សេងៗ	-៦៩,២២៨.០០	-១២៤,៨២២	-៥៥,៥៩៤	៤៤.៥៤%
ចំណាយលើការដកវិលស	-៥,១១៨.០០	-២១,៥១៨	-១៦,៤០០	៧៦.២២%
ចំណេញ/ខាតមុនបង់ពន្ធ	៧៨,៦២៦	១៩៨,១៨៥	១១៩,៥៥៩	៦០.៣៣%
ចំណេញ/ខាត សុទ្ធ	៦៧,៩៤៧	១៥៨,៥៤៨	៩០,៦០១	៥៧.១៤%
ចំណេញ/ខាតធៀបនឹងទ្រព្យសកម្ម	២.៤៩%	៣.៦៨%	១.១៩%	៣២.៣៤%
ចំណេញ/ខាតធៀបនឹងទ្រព្យម្ចាស់	៧.៥៩%	១៥.០៥%	៧.៤៦%	៤៩.៥៦%
ទំហំហានិភ័យឥណទាន	០.៦៨%	១.២៩%	០.៦១%	៤៧.២៣%
លទ្ធភាពអចប្រតិបត្តិការខ្លួនឯង	៨៣.៣១%	៩៩.៩៧%	១៦.៦៦%	១៦.៦៦%


ភាគរយអតិថិជន តាមប្រភេទអាជីវកម្ម




ភាគរយអតិថិជន តាមបរយៈពេលកម្ចី




ចំនួនអតិថិជន តាមភេទ



ចំនួនអតិថិជន តាមខេត្ត





របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត (ហៅកាត់ថា “ក្រុមហ៊ុន”) សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួចសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុទូលំទូលាយប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពទៅដល់សហគ្រិនជនក្រីក្រ និងមធ្យមដែលជាកសិករ សិប្បករ និងអាជីវករ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ មានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលនៅលើទំព័រទី៧ នៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ដើមទុនភាគហ៊ុន

ដើមទុនចុះបញ្ជី និងបានបង់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលនៅក្នុងកំណត់សម្គាល់ ១៣ នៃ របាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមស្របពាក់ព័ន្ធនឹងការជម្រះឥណទានអាក្រក់ចេញពីបញ្ជី និង ការធ្វើសវិធានធនឥណទានអាក្រក់ និងសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថារាល់ឥណទានអាក្រក់ទាំងអស់ ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសវិធានធនយ៉ាងពេញលេញសម្រាប់ឥណទានអាក្រក់ និងសង្ស័យ ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឲ្យចំនួនឥណទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសវិធានធនឥណទានអាក្រក់ និងសង្ស័យក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបាន ចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថាបណ្តាលទ្រព្យសកម្មទាំងឡាយ ដែល ទំនងជាមិនអាចបង្វិលមកវិញបាន នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាទៅតាមតម្លៃនៅក្នុងបញ្ជី គណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកត់ត្រាបន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថាអាចនឹងបង្វិល មកវិញបាន ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពីហេតុការណ៍ ណាមួយដែល អាចបណ្តាលឲ្យតម្លៃទ្រព្យសកម្មក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំត្រឹមត្រូវ ជាសារវន្តនោះទេ ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈ ណាមួយដែលបានកើតឡើង ហើយអាចបណ្តាលឲ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃ ទ្រព្យសកម្ម និងបំណុលដែលមានស្រាប់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមាន ភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តនោះទេ ។

បំណុលយថាភាព និងបំណុលផ្សេងៗ

- គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះមិនមាន ៖
- ក. បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់ វាបញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយចាប់តាំងពីដំណាច់ឆ្នាំមក ឬ
 - ខ. បំណុលយថាភាពណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីដំណាច់ឆ្នាំមក ក្រៅពីអ្វីដែលបានកើតឡើងនៅក្នុងដំណើរការអាជីវកម្មធម្មតា ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ ក្រុមហ៊ុនបានក្លាយជាការបង្ខំឲ្យសងឬអាចនឹងត្រូវទាមទារឲ្យសងក្នុងរយៈពេល១ ២ ខែបន្ទាប់ ពីដំណាច់ឆ្នាំដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុង ការបំពេញកាតព្វកិច្ចរបស់ខ្លួនដល់ថ្ងៃកំណត់សងនោះទេ ។

សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ ។

ប្រតិបត្តិការវិនិយោគ

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីខ្ទង់គណនីប្រតិបត្តិការឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយឡើយ ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល

នៅចន្លោះពេលពីដំណាច់ឆ្នាំរហូតមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានខ្ទង់គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះទេ ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ និងគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

- | | |
|-----------------------|-----------------------------|
| • លោក បែនសុន សម័យ | ប្រធានក្រុមប្រឹក្សាភិបាល |
| • លោកស្រី ខាត់ សុខគាន | អនុប្រធានក្រុមប្រឹក្សាភិបាល |
| • លោក ធន់ វឌ្ឍនា | សមាជិកក្រុមប្រឹក្សាភិបាល |

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ និងលទ្ធផលប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ ៖

១. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឲ្យមានភាពស៊ីសង្វាក់គ្នា ។
២. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ឬប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនោះ ត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
៣. រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ។
៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីសន្មត់យ៉ាងសមរម្យថាក្រុមហ៊ុននឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មក្នុងពេលអនាគតដ៏ខ្លី និង
៥. បង្កើតគោលនយោបាយសម្រាប់ក្រុមហ៊ុនចូលរួមការសម្រេចចិត្តសំខាន់ៗ និងសកម្មភាពរបស់ក្រុមប្រឹក្សាភិបាល ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលបានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងកំណត់សម្គាល់ ទាំងឡាយ ដែលភ្ជាប់មកជាមួយដែលបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា និងគោលការណ៍ណែនាំចេញដោយធនាគារកណ្តាល ។

ជ.ក្រុមប្រឹក្សាភិបាល

លោក បែនសុន សម័យ
ប្រធានក្រុមប្រឹក្សាភិបាល

លោកស្រី ឌិត នីតា
អគ្គនាយិកា

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ: ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិក គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត (ហៅកាត់ថា “ក្រុមហ៊ុន”) រួមមានតារាងតុល្យការគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ព្រមទាំងកំណត់សម្គាល់ ដែលរួមមានសេចក្តីសង្ខេបនៃគោលការណ៍ គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំង នេះឲ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ ណែនាំចេញដោយធនាគារកណ្តាល និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងដែល គណៈគ្រប់គ្រងកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនឲ្យមាន ការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយផ្អែកទៅលើការធ្វើសវនកម្មរបស់យើងខ្ញុំ ។ យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោម ទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ។ ស្តង់ដារទាំងនោះតម្រូវឲ្យយើងខ្ញុំប្រតិបត្តិ តាមក្រមសីលធម៌ធ្វើផែនការសវនកម្ម និងធ្វើសវនកម្ម ដើម្បីទទួលបាននូវការធានាអះអាង ដែលសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ។

ការធ្វើសវនកម្មរួមមានការអនុវត្តនីតិវិធី ដើម្បីទទួលបាននូវភស្តុតាងសវនកម្ម អំពីចំនួន ទឹកប្រាក់ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការជ្រើសរើសនីតិវិធីទាំងនេះ គឺអាស្រ័យលើការវិនិច្ឆ័យរបស់សវនករ រាប់ទាំងការវាយតម្លៃលើហានិភ័យនៃភាពខុសឆ្គង ជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង ។ ក្នុងការ វាយតម្លៃហានិភ័យទាំងនោះ សវនករបានពិចារណាទៅលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែលទាក់ ទងទៅនឹងការរៀបចំ និងការបង្ហាញយ៉ាងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីរៀបចំនូវ

របាយការណ៍សវនករឯករាជ្យ

នីតិវិធីសវនកម្ម ដែលមានលក្ខណៈសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ ប៉ុន្តែពុំមានគោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់អង្គការនោះទេ ។ សវនកម្មក៏រួមបញ្ចូលទាំងការវាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យ ដែលបានប្រើប្រាស់និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យដែលធ្វើឡើងដោយគណៈគ្រប់គ្រង ក៏ដូចជាការវាយតម្លៃលើការបង្ហាញជាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងទទួលបាន គឺមានលក្ខណៈគ្រប់គ្រាន់និងត្រឹមត្រូវ ដែលជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ ។

មតិយោបល់

តាមទស្សនៈរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានដាក់បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំចេញដោយធនាគារកណ្តាល ។

ជ. PricewaterhouseCoopers (Cambodia) Ltd.



គុយ លីម
នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទៈ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤

តារាងតុល្យការ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣

	កំណត់ សម្គាល់	២០១៣		២០១២	
		ដុល្លារអាមេរិក	« ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		៥២.១២០	២០៨.២១៩	៣០.៨៤៤	១២៣.២២២
សមតុល្យនៅធនាគារកណ្តាល	៤	៤២.៧១៨	១៧០.៦៥៨	៤២.៦៨០	១៧០.៥០៧
សមតុល្យនៅធនាគារផ្សេងៗ	៥	៥១៦.៥៧១	២.០៦៣.៧០១	៦៤.៣០៥	២៥៦.៨៩៨
ឥណទានអតិថិជន	៦	៣.៥៥៩.៨៤៦	១៤.២២១.៥៨៥	២.៤៦៥.៨៩៣	៩.៨៥១.២៤៣
ទ្រព្យសកម្មផ្សេងៗ	៧	៧៥.៨៩៦	៣០៣.២០៥	៦៦.៥៤៧	២៦៥.៨៥៥
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	៥៩.៧០៨	២៣៨.៥៣៤	៥៩.១៥១	២៣៦.៣០៨
ទ្រព្យសកម្មអរូបី	៩	១.២១១	៤.៨៣៨	១.១៨៧	៤.៧៤២
ទ្រព្យសកម្មសរុប		៤.៣០៨.០៧០	១៧.២១០.៧៤០	២.៧៣០.៦០៧	១០.៩០៨.៧៧៥
បំណុល និងមូលធន					
បំណុល					
ប្រាក់កម្ចី	១០	៣.១៨៧.០០០	១២.៧៣២.០៦៥	១.៨០៥.០០០	៧.២១០.៩៧៥
បំណុលផ្សេងៗ	១១	៣៣.៦៨៧	១៣៤.៥៨០	២៣.១៨២	៩២.៦១២
សំវិធានធនពន្ធលើប្រាក់ចំណេញ	១២	៣៣.៦៤៥	១៣៤.៤១២	៧.២៣៥	២៨.៩០៤
បំណុលសរុប		៣.២៥៤.៣៣២	១៣.០០១.០៥៧	១.៨៣៥.៤១៧	៧.៣៣២.៤៩១
មូលធន					
ដើមទុន	១៣	៨៥០.០០០	៣.៣៩៥.៧៥០	៨៥០.០០០	៣.៣៩៥.៧៥០
ប្រាក់ចំណេញរក្សាទុក		២០៣.៧៣៨	៨១៣.៩៣៣	៤៥.១៩០	១៨០.៥៣៤
មូលធនសរុប		១.០៥៣.៧៣៨	៤.២០៩.៦៨៣	៨៩៥.១៩០	៣.៥៧៦.២៨៤
បំណុល និងមូលធនសរុប		៤.៣០៨.០៧០	១៧.២១០.៧៤០	២.៧៣០.៦០៧	១០.៩០៨.៧៧៥

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍លទ្ធផល
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣



	កំណត់ សម្គាល់	២០១៣		២០១២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៤	៦៤០.៨០១	២.៥៦០.០០០	៣៥១.៤៨៥	១.៤០៤.១៨៣
ចំណាយការប្រាក់	១៥	(១៩៨.២៥៤)	(៧៩២.០២៥)	(១០០.៩០០)	(៤០៣.០៩៦)
ចំណូលការប្រាក់សុទ្ធ		៤៤២.៥៤៧	១.៧៦៧.៩៧៥	២៥០.៥៨៥	១.០០១.០៨៧
សំវិធានធនឥណទានអាក្រក់ និងសង្ស័យ	៦	(១០.៨៤៩)	(៤៣.៣៤២)	(៣២.៥៣៧)	(១២៩.៩៨៥)
ចំណូលការប្រាក់សុទ្ធបន្តបន្ត		៤៣១.៦៩៨	១.៧២៤.៦៣៣	២១៨.០៤៨	៨៧១.១០២
ចំណូលប្រតិបត្តិការផ្សេងៗ	១៦	២៥.២២៦	១០០.៧៧៨	៩.៣៧៨	៣៧.៤៦៥
ចំណាយបុគ្គលិក	១៧	(១១២.៣៩៩)	(៤៤៩.០៣៤)	(៧៥.៥១១)	(៣០១.៦៦៦)
រំលស់ទ្រព្យសកម្មរូបិ៍ និងអរូបិ៍		(២១.៥១៨)	(៨៥.៩៦៤)	(៤.៩៣៣)	(១៩.៧០៧)
ចំណាយទូទៅ និងរដ្ឋបាល	១៨	(១២៤.៨២២)	(៤៩៨.៦៦៤)	(៦៨.៦៣៩)	(២៧៤.២១៣)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		១៩៨.១៨៥	៧៩១.៧៤៩	៧៨.៣៤៣	៣១២.៩៨១
ពន្ធលើប្រាក់ចំណេញ	១៩	(៣៩.៦៣៧)	(១៥៨.៣៥០)	(១០.៣៩៥)	(៤១.៥២៩)
ចំណេញក្នុងឆ្នាំ		១៥៨.៥៤៨	៦៣៣.៣៩៩	៦៧.៩៤៨	២៧១.៤៥២

របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣

	ដើមទុន	ប្រាក់ចំណេញ រក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២	៣៥០.០០០	(២២.៧៥៨)	៣២៧.២៤២
ចំណេញក្នុងឆ្នាំ	-	៦៧.៩៤៨	៦៧.៩៤៨
ដើមទុនបានបង់បន្ថែមក្នុងឆ្នាំ	៥០០.០០០	-	៥០០.០០០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	៨៥០.០០០	៤៥.១៩០	៨៩៥.១៩០
សមមូលជាការនាំចេញ	៣.៣៩៥.៧៥០	១៨០.៥៣៤	៣.៥៧៦.២៨៤
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣	៨៥០.០០០	៤៥.១៩០	៨៩៥.១៩០
ចំណេញក្នុងឆ្នាំ	-	១៥៨.៥៤៨	១៥៨.៥៤៨
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	៨៥០.០០០	២០៣.៧៣៨	១.០៥៣.៧៣៨
សមមូលជាការនាំចេញ	៣.៣៩៥.៧៥០	៨១៣.៩៣៣	៤.២០៩.៦៨៣



	កំណត់ សម្គាល់	២០១៣		២០១២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ ការប្រាក់បានទទួល	២០	(១.៣១៥.០៨៨)	(៥.២៥៣.៧៧៨)	(២.០៩៧.៥៩០)	(៨.៣៧៩.៨៧៣)
ការប្រាក់បានបង់		៦២៩.១៤០	២.៥១៣.៤១៤	៣៣១.០១១	១.៣២២.៣៨៩
ពន្ធលើប្រាក់ចំណេញបានបង់		(១៨៧.១៤៦)	(៧៤៧.៦៤៨)	(៩៤.១៣៣)	(៣៧៦.០៦១)
សាច់ប្រាក់សុទ្ធប្រើក្នុង សកម្មភាពប្រតិបត្តិការ	១២	(៨៧៦.៣២១)	(៣.៤៨៧.០១២)	១.៨៦៣.៩៩៧	(៧.៤៣៣.៥៤៥)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់តម្កល់ធានាលើដើមទុននៅ ធនាគារកណ្តាល		-	-	(២៥.០០០)	(៩៩.៨៧៥)
បញ្ជីមានកាលកំណត់លើសពីបីខែ ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៨	(២០០.០០០)	(៧៩៩.០០០)	-	-
សាច់ប្រាក់សុទ្ធប្រើក្នុង សកម្មភាពវិនិយោគ		(២២២.០៩៩)	(៨៨៧.២៨៦)	(៥៦.៣៣៤)	(២២៥.០៥៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី ការសងប្រាក់កម្ចី		១.៩១៨.៥២៦	៧.៦៦៤.៥១២	២.០៣៥.០០០	៨.១២៩.៨២៥
សាច់ប្រាក់បានពីទុនបន្ថែម		(៥៣៦.៥២៦)	(២.១៤៣.៤២១)	(៥៣០.០០០)	(២.១១៧.៣៥០)
សាច់ប្រាក់សុទ្ធប្រើក្នុង សកម្មភាពហិរញ្ញប្បទាន		-	-	៥០០.០០០	១.៩៩៧.៥០០
សាច់ប្រាក់សុទ្ធប្រើក្នុង សកម្មភាពហិរញ្ញប្បទាន		១.៣៨២.០០០	៥.៥២១.០៩១	២.០០៥.០០០	៨.០០៩.៩៧៥
កំណើនសុទ្ធសាច់ប្រាក់ និង សាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលដើមឆ្នាំ		២៧៣.៥៨០	១.០៩២.៩៥១	៥៩.៦៦៩	២៣៨.៣៧៧
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលចុងឆ្នាំ	២១	៩៥.៣២៩	៣៨០.៨៣៩	៣៥.៦៦០	១៤២.៤៦២
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលចុងឆ្នាំ	២១	៣៦៨.៩០៩	១.៤៧៣.៧៩០	៩៥.៣២៩	៣៨០.៨៣៩





HEAD OFFICE :

BUILDING 101A, STREET 289
SANGKAT BEOUNG KAK I
KHAN TOUL KORK, PHNOM PENH
CAMBODIA
TEL: (855)23 996 936
EMAIL: INFO@CAMMA.COM.KH
WWW.CAMMA.COM.KH